



យួន យកបានទឹកដីកម្ពុជាក្រោម ជាស្ថាពរ ; នៅពេល ស.រ.អ. ដកទ័ព ចេញពីយៀកណាម ប្រទេសនេះ មាន ឯកភាព ហើយក្លាយជា មហា អំណាចយោធានៅឥណ្ឌូចិន អាចវាយវំលាយ របបកម្ពុជាប្រជាធិបតេ យ្យ និងមចិនប៉ែកខ្ចេច តែប្អូនដប់សប្តាហ៍តែប៉ុណ្ណោះ ; នៅក្នុងកិច្ច ព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ យួន អាចប្តូរ សង្គ្រាមវង្វេងខ្លោ ពីការកាន់កាប់យោធាយួន អោយក្លាយជា សង្គ្រាមស៊ីវិល រវាង យុទ្ធការី ខ្មែរ ហើយលាក់កម្លាំងយោធាយួន នៅក្នុង កងទ័ពបក្សខ្មែររណបខ្លួន និង ប្រជាជនយួន រាប់លាននាក់ នៅស្រុកខ្មែរ ; សព្វថ្ងៃនេះ យួនជា អ្នកដឹកនាំស្រុកខ្មែរដោយចំពោះ តែ ប្រើដៃ រាជរដ្ឋាភិបាលខ្មែរ សំរាប់ សម្លាប់ ឬ ចាប់ដាក់គុក ខ្មែរណា ដែលហ៊ានចេញមុខប្រឆាំងនឹងខ្លួន។ យើងធ្វើសេចក្តីសន្និដ្ឋានបានថា ទ័ពយួន ប្រដាប់ដោយ អាវុធយុទ្ធភ័ ណ្ណទំនើប ច្បាស់ជាមហានុក្ខសំរាប់ស្រុក ខ្មែរ និង លាវ ជាងការបារម្ភ របស់ចិនកុម្មុយនិស្ត អាស្រ័យហេតុនេះ យើងជាខ្មែរ មិនគាំទ្រជាដាច់ ខាត នូវ នយោបាយ របស់ ស.រ.អ. នូវ ការលែងហាម យៀកណាម ៤ ទិញអាវុធយុទ្ធភ័ណ្ណនោះឡើយ ល្អីកណាតែ យៀកណាមនៅតែជ្រៀត ជ្រែកចូលក្នុងជីវិតភាពនយោបាយ និងបំពាន បូរណភាព ទឹកដីខ្មែរ។ អ.រ.ស. ជាមិត្តល្អរបស់ខ្មែរពិត តែ នយោបាយ យកយួនកុម្មុយនិស្ត ជា ដៃគូ គឺជា នយោបាយ ធ្ងន់លុង សំរាប់ អាណាគត ប្រជាពលរដ្ឋ ខ្មែរ និង លាវ។